



Dai-ichi Life
នៅក្បែរអ្នកជានិច្ច

LOAN SHIELD

អស់ក្តីបារម្ភអំពីឥណទាន ជាមួយគម្រោងសុវត្ថិភាពកម្ចី



ដោយ អ៊ុលី ឡាយហ្ស៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២២ឆ្នាំ

សុវត្ថិភាពទ្រព្យសម្បត្តិរបស់លោកអ្នក ជាគ្រឹះសម្រាប់អនាគតដ៏ត្រចះត្រចង់

- ✔ ចាប់យកដំណានសំខាន់នេះដើម្បីការពារទ្រព្យសម្បត្តិរបស់លោកអ្នក
- ✔ ប្រាកដថាទ្រព្យសម្បត្តិរបស់លោកអ្នកនៅតែមានសម្រាប់លោកអ្នកផ្ទាល់ និង សម្រាប់មនុស្សជាទីស្រឡាញ់របស់លោកអ្នក។
- ✔ **LOAN SHIELD** បានបង្កើតឡើងដើម្បីផ្តល់ការធានារ៉ាប់រងសម្រាប់ការពារកម្ចីរបស់លោកអ្នកក្នុងតម្លៃសមរម្យ ដែលធានាថាក្រុមគ្រួសាររបស់លោកអ្នកនៅតែទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ទោះបីជាមានគ្រោះអកុសលអ្វីកើតឡើងក៏ដោយ។

កម្មវត្ថុនៃការធានារ៉ាប់រងរបស់គម្រោង LOAN SHIELD

គឺធានាទៅលើអាយុជីវិតរបស់អ្នកត្រូវបានធានាពីមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍។

វិសាលភាពនៃការធានារ៉ាប់រងរបស់គម្រោងនេះ

គឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីហេតុការណ៍ទាំងអស់(លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា)។

តើគម្រោង LOAN SHIELD ជាអ្វី?

គម្រោងសុវត្ថិភាពកម្ចី ប្រកបដោយភាពឆ្លាតវៃ ដែលធានាការពារសុវត្ថិភាពទ្រព្យសម្បត្តិរបស់លោកអ្នក និងផ្តល់ជូននូវភាពស្ងប់ចិត្តដល់លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក។


អត្ថប្រយោជ៍៤យ៉ាង

ដែលលោកអ្នកគួរជ្រើសរើស LOAN SHIELD

- ១ អត្ថប្រយោជន៍ការពារ**
ធានាថាមនុស្សជាទីស្រឡាញ់របស់លោកអ្នកនឹងមិនមានបន្ទុកហិរញ្ញវត្ថុ និងគ្មានក្តីបារម្ភអំពីការសងបំណុលណាមួយឡើយ។
- ២ ស្របតាមតម្រូវការលោកអ្នក**
មានការធានាច្រើនតាមប្រភេទ និងទំហំឥណទានរបស់លោកអ្នក។
- ៣ តម្លៃសមរម្យ**
តម្លៃបុព្វលាភរ៉ាប់រងសមរម្យសម្រាប់គម្រោងសុវត្ថិភាពកម្ចីរយៈពេលវែង។
- ៤ ដំណើរការមានភាពងាយស្រួល និងឆាប់រហ័ស**
ដំណើរការពាក្យស្នើសុំសាមញ្ញ និងបង់បុព្វលាភរ៉ាប់រងតែម្តងប៉ុណ្ណោះ។

អំពីផលិតផល	
អាយុចាប់ផ្តើមធានា	ពីអាយុ18 ដល់ 60ឆ្នាំ (ត្រូវគោរពតាមលក្ខខណ្ឌនៃបញ្ញត្តិសន្យារ៉ាប់រង)
រយៈពេលបញ្ញត្តិសន្យារ៉ាប់រង	ស្របតាមរយៈពេលឥណទាន
ការទូទាត់បុព្វលាភ	បុព្វលាភធានារ៉ាប់រងបង់តែម្តង
ទឹកប្រាក់ត្រូវបានធានា	ចំនួនឥណទានដែលមិនទាន់បង់ (ផ្អែកលើតារាងទឹកប្រាក់សរុបដែលបានធានារ៉ាប់រង)
អត្ថប្រយោជន៍	
មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)	ទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនឹងត្រូវបង់ ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង នឹងអចិន្ត្រៃយ៍ (TPD)។

*សូមមើលបញ្ញត្តិបញ្ញត្តិសន្យារ៉ាប់រងសម្រាប់ ខ និង លក្ខខណ្ឌពេញលេញ



អំពីក្រុមហ៊ុន

ដាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រីស (ខេមបូឌា) ម.ក ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ដាយ អ៊ុលី ឡាយហ្វ ហ្វលឌីន គឺជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២២ឆ្នាំ នៅលើសាកលលោក។

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ហ្វលឌីន មានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្ម នៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ហ្វលឌីន មានគ្រឹះមូលធនជំរឿនមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និង បុព្វលាភធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅ រាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និង ខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានការអនុញ្ញាតជា «ក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។ ថ្មីៗនេះយើងក៏ទទួលបានការអនុញ្ញាត២២បន្ថែមទៀតពី HR Asia ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ការងារ ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន ១ម៉ឺន៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការពារចំនួន ៩១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង ១ពាន់២រយគ្រួសារ ក្នុងទំហំទឹកប្រាក់ជាង ៥៩ម៉ឺនដុល្លារអាមេរិក។

 សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រីស (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ២
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

តើ LOAN SHIELD ដំណើរការយ៉ាងដូចម្តេច?



ឥណទានទិញផ្ទះ US\$40,000

រយៈពេល

១

២

៣

៤

៥

៦

៧

៨

៩

១០

លោក ប៊ុរី បានខ្ចីប្រាក់ពីធនាគារ ចំនួន **40,000 ដុល្លារអាមេរិក** ដែលមាន **គម្រោង LOAN SHIELD** សម្រាប់រយៈពេល 10ឆ្នាំ។

លោកអ្នកអាចធ្វើការបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖

ប្រចាំខែ ឬ ប្រចាំត្រីមាស ឬ ប្រចាំឆមាស ឬ ប្រចាំឆ្នាំ។

លោកអ្នកអាចធ្វើការបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖

មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រីស (ខេមបូឌា) ម.ក ឬ បញ្ចូលប្រាក់ អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

ចំណាំ៖ ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទ កំណត់ត្រូវបង់បុព្វលាភរ៉ាប់រង នោះក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ នឹង ផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់ នូវបុព្វលាភធានារ៉ាប់រងចុងក្រោយនោះ។

ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូន ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយ ដោយលើក លែងការស្នើសុំបន្តសុពលភាពឡើងវិញនៅក្នុងរយៈពេលអនុគ្រោះ បន្ថែមចំនួន៣០ថ្ងៃ ដោយគ្រាន់តែបង់បុព្វលាភឡើងវិញតែប៉ុណ្ណោះ។

ករណីដែលមិនធានា

ករណីដែលមិនធានាចំពោះអត្ថប្រយោជន៍មរណភាព ឬពិការភាព ទាំងស្រុង និងអចិន្ត្រៃយ៍ តែបន្តសន្យាជាប់ខាងប្រសិនបើអ្នកត្រូវបាន មានរ៉ាំរ៉ៃទទួលមរណភាព តាងទាំងស្រុង និងអចិន្ត្រៃយ៍ បណ្តាល មកពីការរំសាននោះដោយផ្ទាល់ ឬដោយរ

ក. អត្ថប្រយោជន៍ដោយមិនគិតអំពីស្ថានភាពច្បាស់រឿងរបស់អ្នកត្រូវបាន នានាក្នុងរយៈពេលពីរ(២) ឆ្នាំ គិតចាប់ពីការបរិច្ឆេទចាប់ផ្តើម បណ្ណសន្យារ៉ាប់រង ឬការបរិច្ឆេទចាប់ផ្តើមមានសុពលភាពនៃការ បន្តសុពលភាពឡើងវិញ ដោយយកការបរិច្ឆេទចុងក្រោយគេ ឬ

ក្នុងករណីគ្រោះអកុសលកើតឡើងដែលបណ្តាលឱ្យលោក ប៊ុរី ទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ នឹងសងបំណុលដែលនៅសល់

ឥណទានធនាគារនៅសល់ដែលត្រូវបង់

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វ នឹងសងបំណុលដែលនៅសល់ជំនួសលោក ប៊ុរី

ករណីដែលមិនធានា (ត)

- ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹង ជំងឺអេដស៍ ឬ
- គ. ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់ផ្សេងទៀត
- ឃ. បទល្មើសដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវ បានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
- ង. ពិការភាពកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យា រ៉ាប់រង ឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ ឬ
- ច. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីកក្នុង ប្រទេស ឬ កុប្បកម្ម ឬ កូដកម្ម ឬ
- ឆ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអារុណភូមិច នុយក្លេអ៊ែរ ឬអារុណភូមិ ឧបករណ៍ ឬគ្រឿងផ្ទុះកែច្នៃ ឬ
- ជ. មរណភាព ឬការងរបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង ឬថ្នាំញៀន ឬ
- ឈ. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រុំជុំទឹកពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ ដកដង្ហើម ឬ
- ញ. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការ ធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែលមានអាជ្ញាបណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរ។

***សម្រាប់ព័ត៌មានបន្ថែម**
សូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង